




ប្រកាសព័ត៌មាន លេខ ៤៣ (ប្រចាំខែ តុលា)

សម្រាប់ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ហ៊ាន សាវ៊ុំម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមទាំងអស់បានយល់កាន់តែស៊ីជម្រៅអំពីមុខងារ និងសមត្ថភាពនៃប្រព័ន្ធ FMIS, ការត្រៀមខ្លួនក្នុងការទទួលវគ្គបណ្តុះបណ្តាល និង ការពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៨ នេះ។

ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាជាមួយទីប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា អំពីប្លង់គណនេយ្យ, មាតិកាថវិកា, និងកិច្ចបិទបញ្ជីការគណនេយ្យ ។ ស្របពេលជាមួយគ្នានេះ មន្ត្រីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០ រូប បានចូលរួមវគ្គបណ្តុះបណ្តាលអំពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករសាច់ប្រាក់ (Cash Planning and Cash Forecasting)” ដែលរៀបចំដោយអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងក្នុងការអនុវត្តប្រព័ន្ធ FMIS ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានរៀបចំ និងចុះកិច្ចសន្យារួចរាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានលើកញ្ចប់ដេញថ្លៃទាំងពីរ End User’s Equipment និង WAN/LAN Equipment នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ។

ជាមួយគ្នានេះ ស្របតាមផែនការសកម្មភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សហការជាមួយអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មាន, ផ្នែកថវិកាកម្មវិធី, គណនេយ្យសាធារណៈ និង នីតិវិធីអនុវត្តស្តង់ដារ ជូនមន្ត្រីដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ សរុបចំនួន ១៦៥ នាក់ ដែលក្រោយការបណ្តុះបណ្តាលលើមុខវិជ្ជាមូលដ្ឋានគ្រឹះ ក្នុងការប្រើប្រាស់កុំព្យូទ័រ និង មុខវិជ្ជានីតិវិធីអនុវត្តស្តង់ដារ ក្រុមការងារសង្កេតឃើញថាក្រោយពេលបណ្តុះបណ្តាល សិក្ខាកាមបានកើននូវចំណេះដឹងជាង ៧០% ដែលនេះគឺជាលទ្ធផលមួយដ៏ល្អប្រសើរ។



លទ្ធផលការធ្វើតេស្តសមត្ថភាពមុន-ក្រោយវគ្គបណ្តុះបណ្តាល

គ្រប់គ្រងការផ្លាស់ប្តូរ

គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

គ្រប់គ្រងមុខងារប្រព័ន្ធ

ក្រុមការងារបានផលិតវីដេអូ សិក្ខាសាលា អន្តរជាតិអំពីមេរៀននិងបទពិសោធន៍នៃ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង វីដេអូអំពីភាព ជោគជ័យនៃការអនុវត្តគម្រោង FMIS ជំហានទី១ ដោយ ឯកឧត្តម វង្ស ប៊ុន ឥន្ទ្រវរ្ម័ន ។ ក្រៅពីនេះក្រុមការងារក៏បាន ធ្វើការវាយតម្លៃ និងធ្វើតេស្តសមត្ថភាព មុន-ក្រោយវគ្គបណ្តុះបណ្តាលកម្រិត មូលដ្ឋានបច្ចេកវិទ្យាព័ត៌មាន, ផ្នែក ថវិកាកម្មវិធី, គណនេយ្យសាធារណៈ និង នីតិវិធីអនុវត្តស្តង់ដារ ជូនមន្ត្រី បង្គោលដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ ។ ក្រុមការងារបានបន្តធ្វើបច្ចុប្បន្នភាពជា ប្រចាំទៅលើគេហទំព័រ បណ្តាញសង្គម និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាពាក់ព័ន្ធនឹងសកម្មភាព នៃការអនុវត្ត និងវឌ្ឍនភាពនៃគម្រោង FMIS ។

ក្រុមការងារបានបន្តត្រួតពិនិត្យ និងតាម ដានជាប្រចាំអំពីដំណើរការរបស់ មជ្ឈមណ្ឌលទិន្នន័យកណ្តាល(រួមទាំង មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ) ដែល ជាគ្រឹះដ៏ចាំបាច់សម្រាប់កិច្ចដំណើរការ ប្រព័ន្ធ FMIS ទាំងមូល ក្នុងនោះរួម មាន ទាំងឧបករណ៍ផ្នែកបច្ចេកវិទ្យា ព័ត៌មាន (Server, Core Switch, Router) និង ឧបករណ៍មិនមែនបច្ចេក វិទ្យាព័ត៌មាន (Cooling System, Generator, UPS, ។ល។ ក្រៅពីនេះ ក្រុមការងារក៏បានបន្តដោះស្រាយ បញ្ហានានាពាក់ព័ន្ធនឹងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សម្រាប់ អ្នកប្រើប្រាស់ នៅក្នុងកំឡុងពេលប្រើ ប្រាស់ប្រព័ន្ធ FMIS ។



ក្រុមការងារបានធ្វើបទបង្ហាញពីការចុះ ប្រតិបត្តិការផ្ទេរថវិកានៅក្នុងប្រព័ន្ធ សម្រាប់ Multi Business Unit ទៅឱ្យ អ្នកប្រើប្រាស់តាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញ និង ទីប្រឹក្សាដែលមកពីរត- នាគារសហរដ្ឋអាមេរិច។ ក្រៅពីនេះ ក្រុមការងារក៏បានធ្វើការ Upload Data Conversion នូវទិន្នន័យកែតម្រូវរួច និង បានបិទបញ្ជីចុងឆ្នាំ ២០១៥ នៅក្នុង ប្រព័ន្ធ Production Instance សម្រាប់ អគ្គនាយកដ្ឋានរតនាគារជាតិបាន ជោគជ័យ និងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្រុមការងារបានចូលរួមប្រជុំពិភាក្សាលើ ការងារត្រៀមអនុវត្តសាកល្បងការ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) នៅធនាគារជាតិ និងបានបញ្ចប់ការធ្វើ តេស្តសាកល្បងការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច (EFT) បានជោគជ័យក្នុង Pre-production ផងដែរ។

“ក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលពី មុខងារប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ ដូចនេះ សូមអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានទៀតទាត់ទាំងអស់គ្នា”

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖

<http://fmis.mef.gov.kh> fmis.info@mef.gov.kh 023 430 063

